



លក្ខន្តិកៈ
នៃសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា (សមាគម)

ផ្នែកទី ១
បញ្ញត្តិទូទៅ

ប្រការ ១៖ សមាគម

១. សមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា គឺជាអង្គការវិជ្ជាជីវៈមួយ ដែលត្រូវបានបង្កើតឡើងដោយស្ម័គ្រចិត្ត ដោយសហគ្រាសនានា ដែលពាក់ព័ន្ធនឹងការបញ្ជូនទំនិញ និងភ័ស្តុភារអន្តរជាតិ និងក្នុងស្រុក ដោយមិនគិតពីលក្ខណៈសាធារណៈ ឬឯកជននៃសហគ្រាសទាំងនោះឡើយ។

២. និយមន័យ៖

(ក) “សេវាបញ្ជូនទំនិញ និងភ័ស្តុភារ” មានន័យថា សេវាគ្រប់ប្រភេទដែលទាក់ទងនឹងការដឹកជញ្ជូន (អនុវត្តដោយមធ្យោបាយដឹកជញ្ជូនតែមួយវិធី ឬច្រើនវិធី) ការរួមបញ្ចូល (រួមទាំងប្រតិបត្តិការ NVOCC) ការរក្សាទុក ការចាត់ចែង ការដេញដូរ ឬការចែកចាយទំនិញ (ទំនិញដែលផ្គត់ផ្គង់ដោយ ឬតាងនាមឲ្យអតិថិជន) ព្រមទាំងសេវាបន្ទាប់បន្សំ និងសេវាប្រឹក្សាយោបល់ទាក់ទងនឹងសេវាខាងលើ រួមមានជាអាទិ៍ ពន្ធគយ និងបញ្ហាសារពើពន្ធ ការប្រកាសទំនិញសម្រាប់គោលបំណងផ្លូវការ ការទិញធានារ៉ាប់រងសម្រាប់ទំនិញ និងការប្រមូល ឬការធ្វើលទ្ធកម្មការទូទាត់ ឬឯកសារនានាទាក់ទងនឹងទំនិញ។

(ខ) អ្នកបញ្ជូនទំនិញ មានន័យថា បុគ្គល ឬក្រុមហ៊ុន ជាភ្នាក់ងារ ដែលចុះកិច្ចសន្យាជាមួយអតិថិជនស្តីពីសេវាបញ្ជូនទំនិញ និងភ័ស្តុភារ។

(គ) ភ័ស្តុភារ មានន័យថា ដំណើរការនៃការធ្វើផែនការ ការអនុវត្ត និងការត្រួតពិនិត្យលំហូរ និងការរក្សាទុកវត្ថុធាតុដើមប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធភាពចំណាយ បញ្ជីសារពើភ័ណ្ឌដែលកំពុងដំណើរការ ទំនិញសម្រេច និងព័ត៌មានពាក់ព័ន្ធពីទីតាំងប្រភពដើម ទៅកាន់ទីតាំងប្រើប្រាស់សម្រាប់គោលបំណង នៃការសម្របតាមតម្រូវការរបស់អតិថិជន។



សមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា

CAMBODIA FREIGHT FORWARDERS ASSOCIATION

(ឃ) ប្រតិបត្តិករដឹកជញ្ជូនច្រើនវិធី មានន័យថា បុគ្គលណាម្នាក់ដែលតាងនាមឲ្យខ្លួនឯងផ្ទាល់ ឬតាមរយៈបុគ្គលដទៃទៀតដែលធ្វើសកម្មភាពតាងនាមឲ្យខ្លួន ចុះកិច្ចសន្យាសម្រាប់ការដឹកជញ្ជូនទំនិញ តាមរយៈវិធីដឹកជញ្ជូនច្រើនជាងមួយមុខ និងដែលធ្វើសកម្មភាពជាម្ចាស់ មិនមែនជាភ្នាក់ងារ ឬតាងនាមឲ្យអ្នកផ្ញើទំនិញ ឬអ្នកដឹកជញ្ជូន និងទទួលខុសត្រូវចំពោះការអនុវត្តកាតព្វកិច្ច យោងតាមកិច្ចសន្យាតែមួយ។

(ង) NVOCC មានន័យថា សហគ្រាសដែលរៀបចំការដឹកជញ្ជូនទំនិញក្នុងនាមជាអ្នកដឹកជញ្ជូនទំនិញ និងចេញអញ្ញាតប័ណ្ណដឹកជញ្ជូនរបស់ខ្លួនផ្ទាល់ ឬឯកសារសមមូល ប៉ុន្តែ ពុំមានកម្មសិទ្ធិលើ ឬប្រតិបត្តិការមធ្យោបាយដឹកជញ្ជូនចម្រុងឡើយ។

ប្រការ ២៖ ឈ្មោះ

សមាគម នឹងត្រូវបានហៅថា៖ Cambodia Freight Forwarders Association ដែលមានអក្សរកាត់ "CAMFFA" ជាអក្សរខ្មែរ សមាគម មានឈ្មោះថា៖ **សមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា** ដែលមានអក្សរកាត់ "**ស.ភ.ប.ទ.ក**"។

ប្រការ ៣៖ អាសយដ្ឋាន

អាសយដ្ឋានប្រៃសណីយ៍នៃទីស្នាក់ការរបស់ **ស.ភ.ប.ទ.ក** មានទីតាំងបណ្តោះអាសន្ននៅ ផ្ទះលេខ ១៤៧ ផ្លូវលេខ ៥១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ប្រការ ៤៖ ត្រា និងរូបសញ្ញា

សម្រាប់ត្រា និងរូបសញ្ញារបស់ **ស.ភ.ប.ទ.ក** សូមមើលឧបសម្ព័ន្ធ ក។

ផ្នែកទី ២

កម្មវត្ថុ

ប្រការ ៥៖ កម្មវត្ថុ



សមាគមបញ្ជូនទំនិញកម្ពុជា

CAMBODIA FREIGHT FORWARDERS ASSOCIATION

កម្មវត្ថុរបស់ **ស.គ.ប.ទ.ក** គឺ៖

១. ជំរុញការចូលរួមក្នុងសហគ្រាស ទាក់ទងនឹងឧស្សាហកម្មបញ្ជូនទំនិញតាមផ្លូវដែក ផ្លូវថ្នល់ ផ្លូវសមុទ្រ និងផ្លូវអាកាស រួមទាំងការជម្រះពន្ធគយ និងការរក្សាទុកទំនិញក្នុងឃ្នាំង។
២. គាំទ្រ និងជួយសមាជិកនានាក្នុងការដោះស្រាយបញ្ហា និងឧបសគ្គផ្សេងៗ រួមទាំងការចរចា និងការអនុវត្តកិច្ចព្រមព្រៀងជាមួយបុគ្គលមិនមែនសមាជិក ដើម្បីផលប្រយោជន៍សកម្មភាពពាណិជ្ជកម្មរបស់សមាជិក។
៣. ពិនិត្យតាមដានការអភិវឌ្ឍនៅក្នុងពាណិជ្ជកម្ម និងទីផ្សារ ទាក់ទងនឹងការបញ្ជូនទំនិញ ទាំងក្នុង និងក្រៅប្រទេសកម្ពុជា ដើម្បីផ្តល់អត្ថប្រយោជន៍ទាក់ទងនឹងកិច្ចការពាណិជ្ជកម្ម ឧស្សាហកម្ម ហិរញ្ញវត្ថុ និងសេដ្ឋកិច្ច។
៤. ចូលរួមជាមួយគ្នាប្រកបដោយភាពសុខដុម និងផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកលើបញ្ហាបច្ចេកទេស និងអនុវត្តន៍ ព័ត៌មាន និងការស្រាវជ្រាវទាក់ទងនឹងការបញ្ជូនទំនិញជាទូទៅ។
៥. ផ្លាស់ប្តូរជាមួយស្ថាប័នរដ្ឋាភិបាលនូវស្ថិតិតាមការព្រមព្រៀង និង/ឬឯកសារ និង/ឬព័ត៌មានណាមួយទាក់ទងនឹងប្រតិបត្តិការបញ្ជូនទំនិញ។
៦. ផ្លាស់ប្តូរជាមួយសមាជិករបស់ **ស.គ.ប.ទ.ក** នូវស្ថិតិតាមការព្រមព្រៀង និង/ឬឯកសារ និង/ឬព័ត៌មានណាមួយទាក់ទងនឹងប្រតិបត្តិការបញ្ជូនទំនិញ។
៧. លើកស្ទួយទំនាក់ទំនងល្អរវាងនិយោជក នាយកដ្ឋានរដ្ឋាភិបាល ស្ថាប័នអន្តរជាតិ និងនិយោជិត។
៨. លើកស្ទួយការបញ្ជូនទំនិញជាអន្តរជាតិជាទូទៅ និងលើកកម្ពស់សកម្មភាពបញ្ជូនទំនិញក្នុងស្រុកឲ្យមានស្តង់ដារអន្តរជាតិ។
៩. រៀបចំកិច្ចសន្ទនាជាប្រចាំ និងសហប្រតិបត្តិការជាមួយនាយកដ្ឋានរដ្ឋាភិបាលដែលពាក់ព័ន្ធលើបញ្ហានៃកិច្ចការបញ្ជូនទំនិញក្នុងស្រុក និងអន្តរជាតិ។
១០. ចុះកិច្ចព្រមព្រៀង និងធ្វើបទបញ្ជា និងលក្ខខណ្ឌសម្រាប់សមាជិក ដើម្បីអនុវត្តការងាររបស់ពួកគេ ស្របតាមច្បាប់ និងគោលការណ៍ណែនាំដែលបានកំណត់។
១១. តំណាងឲ្យវិជ្ជាជីវៈបញ្ជូនទំនិញទាក់ទងនឹងអង្គការខាងក្រៅ។
១២. អនុវត្តសកម្មភាពស្របច្បាប់ដទៃទៀតទាំងអស់ក្នុងការអនុវត្តបន្តនូវកម្មវត្ថុដែលបានចែងទាំងនេះ។

ផ្នែកទី ៣

សមាជិក និងសមាជិកភាព



សមាគមបញ្ជាក់ងារបញ្ជូនទំនិញកម្ពុជា

CAMBODIA FREIGHT FORWARDERS ASSOCIATION

ប្រការ ៦៖ ប្រភេទសមាជិក

សមាជិករបស់ **ស.គ.ប.ទ.ក** ត្រូវបានបែងចែកជាពីរប្រភេទ៖

(ក) សមាជិកពេញសិទ្ធិ

សមាជិកពេញសិទ្ធិ គឺជានីតិបុគ្គលដែលចូលរួមនៅក្នុងអាជីវកម្មបញ្ជូនទំនិញក្នុងស្រុក និង/ឬអន្តរជាតិ ដែលមានទីស្នាក់ការ និងសហគ្រាសចុះបញ្ជីនៅក្នុងប្រទេសកម្ពុជា យោងតាមច្បាប់ និងបទប្បញ្ញត្តិនៃប្រទេសកម្ពុជា។

(ខ) សមាជិកបន្ទាប់បន្សំ

សមាជិកបន្ទាប់បន្សំ គឺជារូបវន្តបុគ្គល ឬនីតិបុគ្គលដែលចូលរួមនៅក្នុងសកម្មភាពដឹកជញ្ជូនជាទូទៅ ដែលមានទីស្នាក់ការ និងអាសយដ្ឋានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជា យោងតាមច្បាប់ និងបទប្បញ្ញត្តិនៃប្រទេសកម្ពុជា។

សមាជិកភាពនៅក្នុង **ស.គ.ប.ទ.ក** មិនអាចផ្ទេរបានឡើយ។

ប្រការ ៧៖ គុណវុឌ្ឍិ

សមាជិកពេញសិទ្ធិរបស់ **ស.គ.ប.ទ.ក** បន្ថែមលើលក្ខខណ្ឌតម្រូវដែលមានចែងនៅក្នុងប្រការ ៦ ត្រូវតែមានគុណវុឌ្ឍិដូចខាងក្រោម៖

ត្រូវបានបង្កើតឡើងយ៉ាងត្រឹមត្រូវនៅក្នុងប្រទេសកម្ពុជា និងចូលរួមយ៉ាងសកម្មក្នុងការផ្តល់សេវាបញ្ជូនទំនិញ និងភ័ស្តុភារសម្រាប់រយៈពេលមិនតិចជាងមួយ (១) ឆ្នាំ ឬការិយាល័យសាខានៃភ្នាក់ងារបញ្ជូនទំនិញអន្តរជាតិ ដែលត្រូវបានទទួលស្គាល់។

អភិបាល ឬអ្នកគ្រប់គ្រងម្នាក់ក្នុងចំណោមអភិបាល ឬអ្នកគ្រប់គ្រងនានានៃអ្នកដាក់ពាក្យស្នើសុំមានបទពិសោធន៍ការងារពាក់ព័ន្ធមិនតិចជាងបី (៣) ឆ្នាំ នៅក្នុងក្រុមហ៊ុនដែលផ្តល់សេវាបញ្ជូនទំនិញ ឬភ័ស្តុភារ។ សមាជិកពេញសិទ្ធិទាំងអស់ទទួលស្គាល់ស្តង់ដារអប្បបរមា ខ និងលក្ខខណ្ឌពាណិជ្ជកម្ម ដែលកំណត់ដោយ **ស.គ.ប.ទ.ក**។

១. ក្នុងករណីនីតិបុគ្គល

មិនត្រូវក្ស័យធន ឬបច្ចុប្បន្នស្ថិតក្រោមនីតិវិធីនៃបណ្តឹងក្ស័យធន។



សមាគមបញ្ជាក់ងារបញ្ជូនទំនិញកម្ពុជា CAMBODIA FREIGHT FORWARDERS ASSOCIATION

២. ក្នុងករណីបណ្តុះបណ្តាល

- ត្រូវតែជាបុគ្គលមានសមត្ថភាពដែលមានអាយុពេញច្បាប់។
- មិនត្រូវបានប្រកាសក្ស័យធន។
- មិនមែនជាបុគ្គលដែលមានទោសឧក្រិដ្ឋ/ជាប់ពន្ធនាគារ។

បញ្ញត្តិទាំងឡាយនៅក្នុងប្រការ ៧ ត្រូវអនុវត្តផងដែរចំពោះគុណវុឌ្ឍិរបស់តំណាងពេញសិទ្ធិរបស់នីតិបុគ្គល ដូចមានរៀបរាប់នៅក្នុងប្រការ ៨។

ប្រការ ៨៖ តំណាងពេញសិទ្ធិ

រាល់សមាជិកពេញសិទ្ធិ និងសមាជិកបន្ទាប់បន្សំទាំងអស់ដែលជានីតិបុគ្គល ត្រូវតែងតាំងរូបវន្តបុគ្គលម្នាក់ដែលមានសិទ្ធិអំណាច ក្នុងការធ្វើសកម្មភាពជូននីតិបុគ្គល ដើម្បីអនុវត្តភារកិច្ច និងសិទ្ធិតាងនាមឲ្យនីតិបុគ្គល។ ការអនុញ្ញាតបែបនេះដើម្បីធ្វើសកម្មភាពតាងនាមឲ្យនីតិបុគ្គល និងត្រូវតម្កល់ទុកនៅទីស្នាក់ការរបស់ **ស.គ.ប.ទ.ក** សម្រាប់រយៈពេលមានប្រសិទ្ធភាពទាំងមូលនៃការអនុញ្ញាតបែបនេះ។ ក្នុងករណីតំណាងមិនពេញសិទ្ធិ លុះត្រាតែខ្លួនបានទទួលលិខិតជូនដំណឹងជាលាយលក្ខណ៍អក្សរថា ការអនុញ្ញាតបែបនេះត្រូវបានដកហូត។

ក្នុងន័យនេះ តំណាងទាំងឡាយមិនអាចត្រូវបានជំនួស ឬតែងតាំងអ្នកជំនួស ដើម្បីធ្វើសកម្មភាពជូនពួកគេឡើយ។ បុគ្គលតែម្នាក់ និងដដែល មិនអាចធ្វើជាតំណាងពេញសិទ្ធិរបស់សមាជិកលើសពីម្នាក់ឡើយ។

ប្រការ ៩៖ ការដាក់ពាក្យស្នើសុំសមាជិកភាព

នីតិបុគ្គល និង/ឬរូបវន្តបុគ្គល ដែលមានបំណងក្លាយជាសមាជិកពេញសិទ្ធិ ឬសមាជិកបន្ទាប់បន្សំ ត្រូវដាក់ពាក្យសុំរបស់ខ្លួន ទៅកាន់អគ្គលេខាធិការ ឬអគ្គលេខាធិការរង យោងតាមទម្រង់បែបបទដែលបោះពុម្ពរួច ដែលកំណត់ដោយ **ស.គ.ប.ទ.ក**។ (សូមមើលឧបសម្ព័ន្ធ ក សម្រាប់ការដាក់ពាក្យស្នើសុំសមាជិកភាព)។

ពាក្យស្នើសុំរបស់សមាជិកថ្មី គួរត្រូវបានគាំទ្រ (បុគ្គលយោង) ដោយសមាជិកពេញសិទ្ធិយ៉ាងហោចណាស់ម្នាក់ផ្សេងទៀតរបស់ **ស.គ.ប.ទ.ក**។



សមាគមបញ្ជាក់ងារបញ្ជូនទំនិញកម្ពុជា

CAMBODIA FREIGHT FORWARDERS ASSOCIATION

ប្រការ ១០៖ ការពិចារណាលើពាក្យស្នើសុំសមាជិកភាព

មន្ត្រីកាន់បញ្ជីរបស់ **ស.ត.ប.ទ.ក** ត្រូវបង្ហាញពាក្យស្នើសុំសមាជិកភាពជាមួយនឹងរបាយការណ៍ស្តីពីការប្រុងប្រយ័ត្នហ្មត់ចត់ ដល់ក្រុមប្រឹក្សាភិបាលក្នុងរយៈពេល ២០ ថ្ងៃ ក្រោយពីអគ្គលេខាធិការបានទទួលពាក្យស្នើសុំ។

ប្រសិនបើគ្មានការជំទាស់ពីអភិបាល មិនលើសពីមួយភាគបួន នៃចំនួនអភិបាលសរុប ក្នុងរយៈពេលដប់ (១០) ថ្ងៃ ក្រោយពីអ្នកចុះបញ្ជី បានដាក់របាយការណ៍ស្តីពីការប្រុងប្រយ័ត្នហ្មត់ចត់ សមាជិកភាពនឹងត្រូវបានចាត់ទុកថាត្រូវបានឯកភាព/បដិសេធ យោងតាមអនុសាសន៍របស់មន្ត្រីចុះបញ្ជី។

ក្នុងករណីផ្សេងទៀតណាមួយ សមាជិកភាពនឹងមានសុពលភាពទៅបាន លុះត្រាតែវាត្រូវបានឯកភាពដោយសំឡេងឆ្នោតមិនតិចជាងបីភាគបួននៃចំនួនអភិបាលសរុប។

ក្រោយពីក្រុមប្រឹក្សាភិបាលបានទទួល ឬមិនបានទទួលបុគ្គលណាម្នាក់ (នីតិបុគ្គល ឬរូបវន្តបុគ្គល) ចូលក្នុងសមាជិកភាព អគ្គលេខាធិការត្រូវផ្ញើលិខិតជូនដំណឹងទៅកាន់អ្នកដាក់ពាក្យស្នើសុំក្នុងរយៈពេលប្រាំពីរ (៧) ថ្ងៃ ចាប់ពីកាលបរិច្ឆេទនៃការបោះឆ្នោត។

អ្នកដាក់ពាក្យស្នើសុំដែលត្រូវបានបដិសេធ មិនអាចដាក់ពាក្យស្នើសុំសមាជិកភាពឡើងវិញបានទេក្នុងរយៈពេលមួយឆ្នាំ ចាប់ពីការបដិសេធដំបូង។

ប្រការ ១១៖ កាលបរិច្ឆេទមានប្រសិទ្ធភាពនៃសមាជិកភាព

សមាជិកភាពមានប្រសិទ្ធភាពចាប់ពីកាលបរិច្ឆេទ ដែលសមាជិកបានបង់ថ្លៃសមាជិកដំបូង និងថ្លៃសមាជិកប្រចាំឆ្នាំដល់ **ស.ត.ប.ទ.ក**។

ប្រការ ១២៖ ការលាលែង/ការបណ្តេញចេញពីសមាជិកភាព

សមាជិកភាពត្រូវបញ្ចប់ ក្នុងករណីដូចខាងក្រោម៖

- ១. មរណភាពរបស់រូបវន្តបុគ្គល ឬការបញ្ចប់ស្ថានភាពរបស់នីតិបុគ្គល។



សមាគមគ្រួសារបញ្ជូនទំនិញកម្ពុជា CAMBODIA FREIGHT FORWARDERS ASSOCIATION

- ២. កង្វះគុណវុឌ្ឍិ ដូចមានចែងនៅក្នុងប្រការ ៦ និងប្រការ ៧។
- ៣. ការលាលែង ដោយការដាក់លិខិតលាលែងជាលាយលក្ខណ៍អក្សរ ទៅកាន់ក្រុមប្រឹក្សាភិបាល ហើយក្រុមប្រឹក្សាភិបាលបានឯកភាពលើពាក្យសុំលាលែងនោះ។
- ៤. ការចេញសាលក្រមស្តារអំពីការក្ស័យធនប្រឆាំងនឹងសមាជិក។
- ៥. ការចេញសេចក្តីសម្រេចរបស់តុលាការ ដែលប្រកាសថា សមាជិកនោះជាបុគ្គលអសមត្ថភាព។
- ៦. តុលាការបានកាត់ទោស ឲ្យជាប់ពន្ធនាគារដោយសារបទឧក្រិដ្ឋ លើកលែងតែបទល្មើសតូចតាច ឬបទល្មើសដែលមានការពិន័យ មិនលើសពីបទល្មើសតូចតាច ឬបទល្មើសដែលត្រូវបានប្រព្រឹត្តដោយសារការធ្វេសប្រហែស។
- ៧. ក្រុមប្រឹក្សាភិបាល ដែលបានបោះឆ្នោតគាំទ្រ ការលុបឈ្មោះរបស់សមាជិកពីបញ្ជីសមាជិក តាមរយៈសំឡេងឆ្នោតមិនតិចជាងបីភាគបួន នៃចំនួនអភិបាលសរុបសម្រាប់មូលហេតុណាមួយដូចខាងក្រោម៖
 - (ក) ការធ្វើសកម្មភាពដោយចេតនាផ្ទុយនឹងផលប្រយោជន៍របស់ **ស.គ.ប.ទ.ក** ឬ
 - (ខ) ការរំលោភបំពានដោយចេតនាលើលក្ខន្តិកៈរបស់ **ស.គ.ប.ទ.ក** ឬ
 - (គ) ការខកខានមិនបានបង់ថ្លៃសមាជិកភាពប្រចាំឆ្នាំ ឬថ្លៃវាយតម្លៃពិសេសក្នុងរយៈពេលសាមសិប (៣០) ថ្ងៃ ចាប់ពីការទទួលបានលិខិតជូនដំណឹងផ្លូវការ ថា ថ្ងៃនេះដល់ពេលត្រូវបង់ ឬ
 - (ឃ) អំពើដោយចេតនាណាមួយដោយរំលោភបំពាន ឬផ្ទុយនឹងសេចក្តីសម្រេចនៃមហាសន្និបាត។

សមាជិកដែលត្រូវបានបញ្ឈប់បែបនេះ មិនមានសិទ្ធិទទួលបានការចេញសងថ្លៃសមាជិកភាព ឬការទូទាត់ផ្សេងទៀតដែលខ្លួនបានបង់ជូន **ស.គ.ប.ទ.ក** ឡើយ។



សមាគមបញ្ជូនទំនិញកម្ពុជា

CAMBODIA FREIGHT FORWARDERS ASSOCIATION

សមាជិកដែលត្រូវបានបញ្ឈប់ ផ្អែកតាមបញ្ញត្តិខាងលើ អាចប្តឹងជំទាស់ទៅនឹងការបញ្ឈប់នៅ ក្នុងមហាសន្និបាតលើកក្រោយ ហើយសេចក្តីសម្រេចនៃមហាសន្និបាត គឺជាសេចក្តីសម្រេច ស្ថាពរ និងចងកាតព្វកិច្ច។

រូបវន្តបុគ្គល ឬនីតិបុគ្គល ដែលលែងជាសមាជិករបស់ **ស.គ.ប.ទ.ក** ត្រូវបាត់បង់ផល ប្រយោជន៍ទាំងអស់នៅក្នុង ឬការទាមទារសំណងចំពោះទ្រព្យសម្បត្តិរបស់ **ស.គ.ប.ទ.ក**។

ប្រការ ១៣៖ បញ្ជីសមាជិកភាព

មន្ត្រីកាន់បញ្ជី ត្រូវរៀបចំបញ្ជីឈ្មោះសមាជិក និងរក្សាបញ្ជីនោះនៅទីស្នាក់ការរបស់ **ស.គ.ប.ទ.ក**។ បញ្ជីនេះ យ៉ាងហោចណាស់ត្រូវមានព័ត៌មានដូចខាងក្រោម៖

១. ឈ្មោះ និងសញ្ជាតិរបស់សមាជិក
២. ប្រភេទសមាជិកភាព
៣. ឈ្មោះដែលប្រើក្នុងការចូលរួមក្នុងអាជីវកម្ម និងប្រភេទនៃសហគ្រាស
៤. អាសយដ្ឋានចុះបញ្ជី និងប្រៃសណីយ៍នៃការិយាល័យរបស់សមាជិក
៥. កាលបរិច្ឆេទនៃការទទួលឱ្យចូលជាសមាជិក និងព័ត៌មានដទៃទៀតបែបនេះ តាម ដែលអាចត្រូវបានសម្រេចម្តងម្កាលដោយក្រុមប្រឹក្សាភិបាលរបស់ **ស.គ.ប.ទ.ក**។
៦. លិខិតបញ្ជាក់សមាជិកភាព ដែលត្រូវបានចុះហត្ថលេខាយ៉ាងត្រឹមត្រូវដោយប្រធាន និងអគ្គលេខាធិការ នឹងត្រូវចេញ និងផ្ញើជូនសមាជិកនីមួយៗនៅពេលទូទាត់ថ្លៃ សមាជិកភាពដំបូង ហើយនឹងត្រូវអមមកជាមួយ ដោយលិខិតមួយច្បាប់របស់អគ្គ លេខាធិការ ក្នុងកម្រិតដែលលិខិតបញ្ជាក់នេះ ត្រូវតែប្រគល់ត្រឡប់ទៅឱ្យ **ស.គ.ប.ទ.ក** វិញ ប្រសិនបើសមាជិកភាពត្រូវបានបញ្ឈប់ដោយសារហេតុផល ណាក៏ដោយ។

ផ្នែកទី ៤

សិទ្ធិ និងការកិច្ចរបស់សមាជិក



សមាគមបញ្ជាក់ងារបញ្ជូនទំនិញកម្ពុជា

CAMBODIA FREIGHT FORWARDERS ASSOCIATION

ប្រការ ១៤៖ សិទ្ធិរបស់សមាជិក

សមាជិកពេញសិទ្ធិ និងសមាជិកបន្ទាប់បន្សំត្រូវមានសិទ្ធិដូចខាងក្រោម៖

១. សិទ្ធិទទួលបានសេវាជំនួយ និងសុខុមាលភាពពីសមាគមក្នុងកម្រិតច្រើន ដូចដែលអាចត្រូវបានផ្តល់ឲ្យ ទាក់ទងនឹងកិច្ចការដែលមានស្រាប់ នៅក្នុងកម្មវត្ថុរបស់ **ស.គ.ប.ទ.ក**។
២. ផ្តល់យោបល់ ឬសំណូមពរដល់ **ស.គ.ប.ទ.ក** ឬក្រុមប្រឹក្សាភិបាលអំពីបញ្ហាណាមួយទាក់ទងនឹងកម្មវត្ថុរបស់ **ស.គ.ប.ទ.ក** ក្នុងគោលបំណងពង្រឹង **ស.គ.ប.ទ.ក**។
៣. រក្សាសិទ្ធិការបំភ្លឺអំពីកិច្ចការ និងទ្រព្យសម្បត្តិរបស់ **ស.គ.ប.ទ.ក** ស្របតាមប្រការ ៣៧ កថាខណ្ឌទី ៣។
៤. ចូលរួមក្នុងមហាសន្និបាត ដើម្បីពិភាក្សាដេញដោល ផ្តល់មតិយោបល់ ឬសូរសំណួរដល់អភិបាលទាំងឡាយ និងស្នើញត្តិនៅក្នុងកិច្ចប្រជុំនានា។
៥. សមាជិកពេញសិទ្ធិ ប៉ុន្តែ មិនមែនសមាជិកបន្ទាប់បន្សំ មានសិទ្ធិបោះឆ្នោតនៅក្នុងមហាសន្និបាត ប្រសិនបើពួកគេគឺជាសមាជិកពេញសិទ្ធិរបស់ **ស.គ.ប.ទ.ក** អស់រយៈពេលយ៉ាងតិចសាមសិប (៣០) ថ្ងៃ មុនកិច្ចប្រជុំ។
៦. សមាជិកពេញសិទ្ធិ ប៉ុន្តែ មិនមែនសមាជិកបន្ទាប់បន្សំ មានសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតជ្រើសរើសជាអភិបាល។

ប្រការ ១៥៖ ភារកិច្ចរបស់សមាជិក

សមាជិកពេញសិទ្ធិ និងសមាជិកបន្ទាប់បន្សំ ត្រូវមានភារកិច្ចដូចខាងក្រោម៖

១. គោរពឲ្យបានខ្ជាប់ខ្ជួន និងស្មោះត្រង់តាមលក្ខន្តិកៈរបស់ **ស.គ.ប.ទ.ក** សេចក្តីសម្រេចនៃមហាសន្និបាត និងភារកិច្ចដែល **ស.គ.ប.ទ.ក** បានប្រគល់ឲ្យ។



សមាគមបញ្ជាក់ងារបញ្ជូនទំនិញកម្ពុជា

CAMBODIA FREIGHT FORWARDERS ASSOCIATION

- ២. រក្សាកិត្យានុភាព និងផលប្រយោជន៍របស់ **ស.គ.ប.ទ.ក** ព្រមទាំងរក្សាជាការសម្ងាត់នូវបញ្ហាទាំងឡាយ ដែលត្រូវបានពិភាក្សានៅក្នុងមហាសន្និបាត ឬកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ឬដំណើរការអាជីវកម្មរបស់ **ស.គ.ប.ទ.ក** ហើយមិនត្រូវលាតត្រដាងព័ត៌មានណាមួយ តាមរបៀបណាមួយ ដែលអាចធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់ **ស.គ.ប.ទ.ក** ឡើយ។
- ៣. លើកស្ទួយ និងគាំទ្រកិច្ចការរបស់ **ស.គ.ប.ទ.ក** ដើម្បីវឌ្ឍនភាពនៅគ្រប់ពេលវេលាទាំងអស់។
- ៤. រក្សាភាពចុះសម្រុងក្នុងចំណោមសមាជិកនានា និងអនុវត្តសកម្មភាពពាណិជ្ជកម្មតាមរបៀបមួយដែលជួយគ្នាទៅវិញទៅមក និងស្មោះត្រង់។
- ៥. សមាជិកដែលត្រូវលាលែង ឬបញ្ចប់សមាជិកភាពរបស់ខ្លួនដោយសារហេតុផលណាមួយ នឹងនៅតែមានកាតព្វកិច្ចទូទាត់ថ្លៃសមាជិកភាព ឬថ្លៃវាយតម្លៃពិសេសដែលនៅជំពាក់ដដែល។
- ៦. សមាជិកណាម្នាក់ដែលបានប្តូរឈ្មោះ ត្រកូល សញ្ជាតិ អាសយដ្ឋានការិយាល័យ ប្រភេទសហគ្រាស ឬតំណាងពេញសិទ្ធិរបស់នីតិបុគ្គល ត្រូវជូនដំណឹងដល់អគ្គលេខាធិការជាលាយលក្ខណ៍អក្សរក្នុងរយៈពេលសាមសិប (៣០) ថ្ងៃ ក្រោយពីការផ្លាស់ប្តូរ។

ផ្នែកទី ៥

ថ្លៃសមាជិកភាពដំបូង និងថ្លៃសមាជិកភាពប្រចាំឆ្នាំ

ប្រការ ១៦៖ ថ្លៃសមាជិកភាពដំបូងនិងថ្លៃសមាជិកភាពប្រចាំឆ្នាំ

សមាជិកពេញសិទ្ធិ និងសមាជិកបន្ទាប់បន្សំត្រូវបង់ថ្លៃសមាជិកភាពដំបូង និងថ្លៃសមាជិកភាពប្រចាំឆ្នាំ ដូចត្រូវបានកំណត់ដោយការបោះឆ្នោតនៅក្នុងមហាសន្និបាត ដែលមានសមាជិកពេញសិទ្ធិមិនតិចជាងបីភាគបួនមានវត្តមាន។

ប្រការ ១៧៖ ថ្លៃវាយតម្លៃពិសេស



សមាគមបញ្ជាក់ខ្មែររបញ្ជូនទំនិញកម្ពុជា

CAMBODIA FREIGHT FORWARDERS ASSOCIATION

ស.គ.ប.ទ.ក អាចប្រមូលថ្លៃវាយតម្លៃពិសេសម្តងម្កាល ដូចត្រូវបានកំណត់ដោយការបោះឆ្នោតនៅក្នុងមហាសន្និបាតដែលមានសមាជិកពេញសិទ្ធិមិនតិចជាងបីភាគបួនមានវត្តមាន។

ផ្នែកទី ៦ ក្រុមប្រឹក្សាភិបាល

ប្រការ ១៨៖ ការជ្រើសរើសក្រុមប្រឹក្សាភិបាល

១. នឹងមានក្រុមប្រឹក្សាភិបាលមួយ ដើម្បីគ្រប់គ្រងកិច្ចការរបស់ **ស.គ.ប.ទ.ក** ស្របតាមកម្មវត្ថុរបស់ខ្លួន និងដើម្បីតំណាងឲ្យ **ស.គ.ប.ទ.ក** នៅក្នុងកិច្ចការនានាទាក់ទងនឹងបុគ្គលដែលមិនមែនសមាជិក។

ក្រុមប្រឹក្សាភិបាលត្រូវមានសមាជិកពេញសិទ្ធិ យ៉ាងហោចណាស់ប្រាំ (៥) នាក់ ដែលពីរភាគបីនៃសមាជិកទាំងនេះត្រូវមានសញ្ជាតិកម្ពុជា។

២. អភិបាលជាប់ឆ្នោតរបស់ **ស.គ.ប.ទ.ក** នឹងត្រូវបានជ្រើសរើសនៅក្នុងមហាសន្និបាតប្រចាំឆ្នាំណាមួយ ហើយត្រូវបម្រើការងារសម្រាប់រយៈពេល ៣ ឆ្នាំ។ អាណត្តិច្រើនលើក អាចធ្វើទៅបានសម្រាប់អាណត្តិជាប់ៗគ្នាច្រើនបំផុត ២ លើកក្នុងមួយមុខតំណែង។

៣. ការជ្រើសរើសអភិបាលត្រូវធ្វើឡើងស្របតាមគោលការណ៍ដូចខាងក្រោម៖ ទីមួយ ការបោះឆ្នោតដោយសម្ងាត់ ទីពីរ សមាជិកពេញសិទ្ធិត្រូវស្នើតែងតាំងដល់មហាសន្និបាតប្រចាំឆ្នាំនូវសមាជិកពេញសិទ្ធិ ដែលពួកគេចង់ជ្រើសរើសជាអភិបាល និងទីបី ការស្នើតែងតាំង នឹងត្រូវគាំទ្រដោយសមាជិកពេញសិទ្ធិ យ៉ាងហោចណាស់ពីរនាក់ផ្សេងទៀត។ បុគ្គលដែលទទួលសំឡេងឆ្នោតខ្ពស់បំផុតតាមលំដាប់លំដោយនឹងក្លាយជាអភិបាល យោងតាមចំនួនដែលបានកំណត់នៅក្នុងកថាខណ្ឌទីមួយនៃប្រការ ១៨ នេះ និងយោងតាមសេចក្តីសម្រេចរបស់មហាសន្និបាតប្រចាំឆ្នាំដែលពាក់ព័ន្ធ។ ប្រសិនបើមានបុគ្គលច្រើននាក់ ទទួលសំឡេងឆ្នោតស្មើគ្នាសម្រាប់មុខតំណែងអភិបាលដែលទំនេរចុងក្រោយ ពេលនោះ មហាសន្និបាតត្រូវបោះឆ្នោតឡើងវិញចំពោះតែបុគ្គលដែលទទួលបានសំឡេងឆ្នោតស្មើគ្នាប៉ុណ្ណោះ។ ប្រសិនបើសំឡេងឆ្នោតស្មើគ្នាម្តងទៀត ការជ្រើសរើសដោយផ្សេងសំណាងនឹងត្រូវអនុវត្ត។



សមាគមបញ្ជាក់ខាងបញ្ជូនទំនិញកម្ពុជា

CAMBODIA FREIGHT FORWARDERS ASSOCIATION

៤. ទោះបីជាមានបញ្ញត្តិនៃកថាខណ្ឌទី ៣ ខាងលើក៏ដោយ មហាសន្និបាតប្រចាំឆ្នាំអាចអនុម័តសេចក្តីសម្រេចក្នុងការជ្រើសរើសប្រើប្រាស់គោលការណ៍បោះឆ្នោតផ្សេងពីគោលការណ៍ដែលបានបញ្ជាក់ខាងលើ។

៥. អភិបាលទាំងឡាយ នឹងត្រូវបោះឆ្នោតជ្រើសរើសពីក្នុងចំណោមពួកគេ នូវអភិបាលដើម្បីបំពេញមុខតំណែង យ៉ាងហោចណាស់ចំនួន ៥ ដូចខាងក្រោម៖

- (ក) ប្រធាន (ត្រូវមានសញ្ជាតិកម្ពុជា)
- (ខ) អគ្គនាយក (ត្រូវមានសញ្ជាតិកម្ពុជា)
- (គ) ហោរញ្ជីក (ត្រូវមានសញ្ជាតិកម្ពុជា)
- (ឃ) មន្ត្រីវិជ្ជាជីវៈ
- (ង) មន្ត្រីកាន់បញ្ជី

អភិបាលទាំងឡាយ នឹងត្រូវបោះឆ្នោតជ្រើសរើសក្នុងចំណោមពួកគេ នូវអភិបាលផ្សេងទៀត ដើម្បីបំពេញមុខតំណែងខាងក្រោម ឬតាមដែលអាចសម្រេចដោយសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល។

- (ច) មន្ត្រីទំនាក់ទំនងសាធារណៈ
- (ឆ) អនុប្រធាន

៦. មុខតំណែងរបស់អភិបាលនឹងត្រូវបានតែងតាំង យោងតាមភាពស័ក្តិសម និងការឯកភាពរបស់ក្រុមប្រឹក្សាភិបាល។

៧. សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ត្រូវធ្វើសកម្មភាពដោយមិនទទួលបានលាភការអ្វីឡើយ។

ប្រការ ១៩៖ ការចាកចេញ/ការលាលែងពីមុខតំណែងអភិបាល

អភិបាលអាចចាកចេញ/លាលែងពីមុខតំណែងអភិបាល ក្នុងករណីដូចខាងក្រោម៖

១. ការចាកចេញនៅពេលផុតកំណត់អាណត្តិនៃមុខតំណែង។



សមាគមបញ្ជាក់ខ្មែររបញ្ជូនទំនិញកម្ពុជា

CAMBODIA FREIGHT FORWARDERS ASSOCIATION

- ២. ការលាវលែងដែលមានការរកភាពដែលផ្តល់ដោយក្រុមប្រឹក្សាភិបាល។
- ៣. ការបញ្ចប់សមាជិកភាពរបស់សមាជិកដែលតំណាងដោយអភិបាល។
- ៤. មហាសន្និបាតបោះឆ្នោតទម្លាក់ពីមុខតំណែងអភិបាល។
- ៥. ត្រូវបានកាត់ទោសឲ្យជាប់ទណ្ឌកម្មមានរយៈពេលកំណត់។
- ៦. ការបញ្ចប់ជាតំណាងពេញសិទ្ធិរបស់សមាជិកពេញសិទ្ធិ។
- ៧. សមាជិកក្រុមប្រឹក្សាភិបាលដែលអវត្តមានពីកិច្ចប្រជុំក្រុមប្រឹក្សាភិបាលចំនួនបីលើកជាប់ៗគ្នា ដោយពុំមានការអនុញ្ញាតពីប្រធាន អាចត្រូវបានប្រកាសដោយសំឡេងឆ្នោតបីភាគបួននៃក្រុមប្រឹក្សាភិបាលថា បានបោះបង់មុខតំណែងរបស់ខ្លួននៅក្នុងក្រុមប្រឹក្សាភិបាល។
- ៨. អភិបាលដែលលែងត្រូវបានជួលដោយសមាជិក នឹងត្រូវចាត់ទុកថាបានលាវលែងពីក្រុមប្រឹក្សាភិបាល ដោយមានប្រសិទ្ធភាពចាប់ពីកាលបរិច្ឆេទនៃការបញ្ចប់ការងារបែបនេះតទៅ។

ប្រការ ២០៖ ប្រសិទ្ធភាពនៃការចាកចេញឬការលាវលែងរបស់អភិបាល

ប្រសិនបើអភិបាលចាកចេញពីមុខតំណែង មុនពេលផុតកំណត់អាណត្តិរបស់ខ្លួន ហើយចំនួនសរុបនៃអភិបាលដែលនៅសល់ស្មើនឹង ឬច្រើនជាងប្រាំ (៥) នាក់ ក្រុមប្រឹក្សាភិបាលអាចតែងតាំងសមាជិកពេញសិទ្ធិម្នាក់ ឲ្យធ្វើជាអភិបាលជំនួសឲ្យអភិបាលដែលចាកចេញ ការតែងតាំងនេះនឹងត្រូវដាក់ស្នើ ដើម្បីទទួលការអនុម័តពីសមាជិករបស់ **ស.គ.ប.ទ.ក** នៅក្នុងមហាសន្និបាតសាមញ្ញនៅពេលបន្ទាប់។

ប្រសិនបើអភិបាលចាកចេញពីមុខតំណែង មុនពេលផុតកំណត់អាណត្តិរបស់ខ្លួន ហើយចំនួនសរុបនៃអភិបាលដែលនៅសល់តិចជាងប្រាំ (៥) នាក់ អភិបាលដែលនៅសល់ត្រូវកោះមហាសន្និបាតសាមញ្ញនៃសមាជិករបស់ **ស.គ.ប.ទ.ក** ដើម្បីជ្រើសរើសអភិបាលថ្មី ដើម្បីបំពេញក្រុមប្រឹក្សាភិបាល។



សមាគមបញ្ជាក់ខ្នាតបញ្ជូនទំនិញកម្ពុជា

CAMBODIA FREIGHT FORWARDERS ASSOCIATION

អភិបាលដែលត្រូវបានជ្រើសរើស អនុលោមតាមប្រការ ២០ នេះ ត្រូវស្ថិតក្នុងមុខតំណែង យោងតាមអាណត្តិរបស់អភិបាលដែលចាកចេញ។

ប្រសិនបើក្រុមប្រឹក្សាភិបាលទាំងមូល ចាកចេញពីមុខតំណែង មុនពេលផុតកំណត់អាណត្តិ របស់ខ្លួន ក្រុមប្រឹក្សាភិបាលដែលចាកចេញត្រូវរៀបចំមហាសន្និបាតសាមញ្ញនៃសមាជិក ដើម្បី ធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលថ្មី។

ប្រការ ២១៖ ក្រុម

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនឹងត្រូវចូលរួមដោយអភិបាល យ៉ាងហោចណាស់បីភាគបួននៃចំនួន អភិបាលសរុប ដើម្បីបង្កើតក្រុមមួយ។

ប្រការ ២២៖ សេចក្តីសម្រេច

សេចក្តីសម្រេចណាមួយនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ត្រូវតែធ្វើឡើងផ្អែកលើសំឡេងឆ្នោតបី ភាគបួន។

ប្រសិនបើក្រុមប្រឹក្សាភិបាល អនុម័តសេចក្តីសម្រេច ដោយល្មើសនឹងវិធានដែលបានកំណត់ សេចក្តីសម្រេចនោះនឹងត្រូវចាត់ទុកជាមោឃៈ។

ប្រការ ២៣៖ ប្រធាន

ប្រធាន គឺជាប្រធាននៃកិច្ចប្រជុំ ហើយប្រសិនបើប្រធានអវត្តមាន គឺអនុប្រធាន ឬប្រសិនបើ ទាំង ប្រធាន និងអនុប្រធានអវត្តមាន គឺអភិបាលម្នាក់ ដែលជ្រើសរើសដោយអភិបាលដែលចូលរួម។ នីតិវិធីនេះនឹងត្រូវបានប្រើប្រាស់ សម្រាប់តែកិច្ចប្រជុំដែលប្រធាន និងអនុប្រធានអវត្តមាន ប៉ុណ្ណោះ។

ប្រការ ២៤៖ កិច្ចប្រជុំ

កិច្ចប្រជុំក្រុមប្រឹក្សាភិបាល យ៉ាងហោចណាស់មួយ នឹងត្រូវបានធ្វើឡើងជារៀងរាល់ខែ យោង តាមការជូនដំណឹងដែលចេញដោយអគ្គលេខាធិការរយៈពេលប្រាំពីរថ្ងៃមុនកិច្ចប្រជុំ។ ជាងនេះ ទៅទៀត ប្រសិនបើចាំបាច់ ប្រធាន ឬអនុប្រធាន ឬអភិបាលមួយចំនួន ដែលមិនតិចជាងបី (៣) នាក់ អាចកោះប្រជុំពិសេសមួយ (ដោយជូនដំណឹងដល់សមាជិកក្រុមប្រឹក្សាភិបាលផ្សេងទៀត



សមាគមបញ្ជាក់ងារបញ្ជូនទំនិញកម្ពុជា

CAMBODIA FREIGHT FORWARDERS ASSOCIATION

រយៈពេលដប់បួន (១៤) ថ្ងៃមុនកិច្ចប្រជុំ។ សម្រាប់កិច្ចប្រជុំក្រុមប្រឹក្សាភិបាលទាំងអស់ កំណត់ហេតុជាលាយលក្ខណ៍អក្សរនៃកិច្ចប្រជុំចាំបាច់ត្រូវតែចេញផ្សាយ។

ប្រការ ២៥៖ ការលាលែងរបស់អភិបាលថ្មី

ក្រោយពេលជ្រើសរើសអភិបាលថ្មី ក្រុមប្រឹក្សាភិបាលចាស់ត្រូវដាក់កំណត់ត្រាជាលាយលក្ខណ៍អក្សរនៃលទ្ធផលបោះឆ្នោតជ្រើសរើស និងបញ្ជីឈ្មោះរបស់ក្រុមប្រឹក្សាភិបាលដែលបង្កើតថ្មី ដើម្បីធ្វើការចុះបញ្ជីនៅក្រសួងមហាផ្ទៃ ដោយចម្លងជូនក្រសួងសាធារណការ និងដឹកជញ្ជូននៃព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលសាមសិប (៣០) ថ្ងៃ ក្រោយការបោះឆ្នោតជ្រើសរើស។ សំណៅចម្លងមួយច្បាប់ នៃការចុះបញ្ជីសមាជិកក្រុមប្រឹក្សាភិបាលថ្មី នឹងត្រូវរក្សាទុកដោយអគ្គលេខាធិការរបស់ **ស.ក.ប.ទ.ក** ដើម្បីទុកជាកំណត់ត្រា។

ប្រការ ២៦៖ អំណាច និងភារកិច្ច

អំណាច និងភារកិច្ចរបស់ក្រុមប្រឹក្សាភិបាល មានដូចខាងក្រោម៖

១. ប្រតិបត្តិកិច្ចការ និងអាជីវកម្មរបស់ **ស.ក.ប.ទ.ក** ស្របតាមលក្ខន្តិកៈ និងសេចក្តីសម្រេចនៃមហាសន្និបាត។
២. តែងតាំងអភិបាលឲ្យកាន់មុខតំណែងផ្សេងៗនៅក្នុងក្រុមប្រឹក្សាភិបាល។
៣. អនុម័តបទបញ្ជា និងគោលការណ៍ណែនាំអំពីការអនុវត្តការងាររបស់ **ស.ក.ប.ទ.ក** ស្របតាមកម្មវត្ថុរបស់ខ្លួន។
៤. ជួល តែងតាំង និងដកហូតពីមុខតំណែងនូវទីប្រឹក្សានៃក្រុមប្រឹក្សាភិបាល អនុគណៈកម្មាធិការ មន្ត្រី និងបុគ្គលិកនៃក្រុមប្រឹក្សាភិបាល ដើម្បីអនុវត្តសកម្មភាពជាក់លាក់នានា។ ទីប្រឹក្សាទាំងនេះអាចត្រូវបានជ្រើសរើស ពីក្នុងចំណោមអភិបាលបច្ចុប្បន្នសមាជិក ឬបុគ្គលដែលមិនមែនសមាជិករបស់ **ស.ក.ប.ទ.ក**។
៥. ពិចារណាបញ្ហាផ្សេងៗ ដែលអាចកើតឡើង និងស្ថិតនៅក្នុងកម្មវត្ថុរបស់ **ស.ក.ប.ទ.ក**។



សមាគមបញ្ជាក់ងារបញ្ជូនទំនិញកម្ពុជា

CAMBODIA FREIGHT FORWARDERS ASSOCIATION

- ៦. ធានាថា កិច្ចសន្យា និងកិច្ចព្រមព្រៀងទាំងអស់ត្រូវតែមានការឯកភាពពីក្រុមប្រឹក្សាភិបាល និងត្រូវចុះហត្ថលេខាដោយប្រធាន និងប្រថាប់ត្រារបស់ **ស.ត.ប.ទ.ក**។
- ៧. ត្រួតពិនិត្យថា សមាគមមិនមានជាប់ពាក់ព័ន្ធនឹងសកម្មភាពនយោបាយ ឬអនុញ្ញាតឲ្យមានការប្រើប្រាស់មូលនិធិ និង/ឬទីតាំងរបស់ខ្លួនសម្រាប់គោលបំណងនយោបាយ។
- ៨. ត្រួតពិនិត្យថា មូលនិធិរបស់សមាគម នឹងមិនត្រូវបានប្រើប្រាស់ ដើម្បីទូទាត់ប្រាក់ពិន័យរបស់សមាជិកដែលត្រូវបានកាត់ទោសដោយតុលាការ។

ប្រការ ២៨៖ ភារកិច្ចរបស់អភិបាល

ភារកិច្ចរបស់អភិបាល ក្នុងការបំពេញមុខតំណែងជាក់លាក់នៅក្នុង **ស.ត.ប.ទ.ក** មានដូចខាងក្រោម៖

- ១. ប្រធានមានភារកិច្ចណែនាំការអនុវត្តកិច្ចការរបស់ **ស.ត.ប.ទ.ក** តំណាងឲ្យ **ស.ត.ប.ទ.ក** នៅក្នុងកិច្ចការនានាទាក់ទងនឹងបុគ្គលមិនមែនសមាជិក និងធ្វើជាប្រធាននៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាល និងមហាសន្និបាត ដូចមានបញ្ជាក់នៅក្នុងប្រការ ២៨។
- ២. អនុប្រធានមានភារកិច្ចជួយប្រធាន នៅក្នុងកិច្ចការទាំងឡាយ ក្រោមអំណាច និងសិទ្ធិអំណាចរបស់ប្រធាន និងធ្វើសកម្មភាពជំនួសឲ្យប្រធាន ក្នុងពេលប្រធានអវត្តមាន និងអនុវត្តភារកិច្ចផ្សេងទៀត តាមដែលក្រុមប្រឹក្សាភិបាលអាចប្រគល់ឲ្យ។
- ៣. អគ្គលេខាធិការមានភារកិច្ចផ្លាស់ប្តូរលិខិតឆ្លើយឆ្លង រក្សាឯកសារផ្សេងៗ ផ្សព្វផ្សាយសកម្មភាព និងសមិទ្ធផលរបស់ **ស.ត.ប.ទ.ក** និងជាលេខាធិការនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល និងមហាសន្និបាត។ អគ្គលេខាធិការត្រូវអនុវត្តភារកិច្ចផ្សេងទៀត តាមដែលក្រុមប្រឹក្សាភិបាលអាចប្រគល់ឲ្យ។ អគ្គលេខាធិការ ក៏ត្រូវកាន់កាប់ត្រារបស់ **ស.ត.ប.ទ.ក** ហើយនឹងចេញលិខិតបញ្ជាក់សមាជិកភាពផងដែរ។
- ៤. ហោរញ្ជីកមានភារកិច្ចត្រួតពិនិត្យចំណាយទាំងអស់ រក្សាទុកឲ្យមានសុវត្ថិភាព និងទូទាត់ ដោយប្រើថវិការបស់ **ស.ត.ប.ទ.ក** ព្រមទាំងរៀបចំបញ្ជីហិរញ្ញវត្ថុ។



សមាគមបញ្ជូនទំនិញកម្ពុជា

CAMBODIA FREIGHT FORWARDERS ASSOCIATION

ហោរញ្ជីកត្រូវតែធានាថា បញ្ជីទ្រព្យសម្បត្តិត្រូវបានរក្សា និងទុកនៅទីស្នាក់ការរបស់ **ស.គ.ប.ទ.ក** ហើយត្រូវអនុវត្តភារកិច្ចផ្សេងទៀត ដូចដែលក្រុមប្រឹក្សាភិបាលអាចប្រគល់ឲ្យ។

- ៥. មន្ត្រីកាន់បញ្ជី មានភារកិច្ចដំណើរការពាក្យស្នើសុំចូលជាសមាជិកថ្មី ការស៊ើបអង្កេតអំពីការប្រុងប្រយ័ត្នហ្មត់ចត់ និងរបាយការណ៍សម្រាប់អភិបាលទាំងឡាយ ដើម្បីអនុម័ត ឬបដិសេធ ព្រមទាំងរៀបចំ និងរក្សាបញ្ជីឈ្មោះសមាជិករបស់ **ស.គ.ប.ទ.ក** និងអនុវត្តភារកិច្ចផ្សេងទៀត ដូចដែលក្រុមប្រឹក្សាភិបាលអាចប្រគល់ឲ្យ។
- ៦. មន្ត្រីវិជ្ជាជីវៈ មានភារកិច្ចសម្របសម្រួលកម្មវិធីបណ្តុះបណ្តាលរបស់ **ស.គ.ប.ទ.ក** ព្រមទាំងសហការជាមួយ អង្គការពាក់ព័ន្ធផ្សេងទៀត ទាក់ទងនឹងកម្មវិធីបណ្តុះបណ្តាល និងអនុវត្តភារកិច្ចផ្សេងទៀត ដូចដែលក្រុមប្រឹក្សាភិបាលអាចប្រគល់ឲ្យ។
- ៧. មន្ត្រីទំនាក់ទំនងសាធារណៈ មានភារកិច្ចជ្រើសរើសសមាជិកថ្មីៗ ដោយមានការគាំទ្រពីក្រុមប្រឹក្សាភិបាលរបស់ **ស.គ.ប.ទ.ក** រៀបចំសកម្មភាពរបស់សមាជិក និងអនុវត្តភារកិច្ចផ្សេងទៀត តាមដែលក្រុមប្រឹក្សាភិបាលអាចប្រគល់ឲ្យ។

អភិបាលមិនទទួលខុសត្រូវផ្ទាល់ខ្លួន ចំពោះសកម្មភាព ឬការខកខានមិនបានធ្វើសកម្មភាពណាមួយឡើយ លើកលែងតែសកម្មភាពទាំងឡាយណា ដែលទាក់ទងនឹងការកេងបន្លំដោយការប្រព្រឹត្តខុសឆ្គងដោយចេតនា។ **ស.គ.ប.ទ.ក** ត្រូវចេញសងអភិបាលទាំងអស់ចំពោះរាល់ការចំណាយទាំងឡាយរបស់បុគ្គលនោះ ទាក់ទងនឹងការការពារ ឬការដោះស្រាយការទាមទារសំណង បណ្តឹង វិធានការ ឬការប្តឹងផ្តល់ណាមួយដែលកើតចេញពីបុគ្គល ដែលបានធ្វើសកម្មភាពមិនត្រឹមត្រូវ របស់អភិបាលពាក់ព័ន្ធនឹងការកេងបន្លំដោយការប្រព្រឹត្តខុសឆ្គងដោយចេតនា។

ផ្នែកទី ៧ មហាសន្និបាត

ប្រការ ២៨៖ មហាសន្និបាត

មហាសន្និបាតមានបីប្រភេទ៖



សមាគមបញ្ជាក់ងារបញ្ជូនទំនិញកម្ពុជា

CAMBODIA FREIGHT FORWARDERS ASSOCIATION

១. មហាសន្និបាតសាមញ្ញត្រូវបានធ្វើឡើង ដើម្បីសម្រេចលើបញ្ហាធម្មតា ដែលស្ថិតនៅក្រៅអំណាច ដែលផ្តល់ជូនក្រុមប្រឹក្សាភិបាល និងដែលមិនកែប្រែដល់លក្ខន្តិកៈ។
២. មហាសន្និបាតវិសាមញ្ញត្រូវបានរៀបចំឡើង ដើម្បីសម្រេចលើបញ្ហាវិសាមញ្ញ ដែលកែប្រែប្រការមួយ ឬច្រើននៃលក្ខន្តិកៈ។
៣. មហាសន្និបាតប្រចាំឆ្នាំមានលក្ខណៈជាកាតព្វកិច្ច និងត្រូវតែរៀបចំឡើងក្នុងមួយឆ្នាំម្តង។

ប្រការ ២៩៖ កាលវិភាគនៃមហាសន្និបាតប្រចាំឆ្នាំ

មហាសន្និបាតប្រចាំឆ្នាំ នឹងត្រូវរៀបចំឡើងក្នុងខែធ្នូ នៃឆ្នាំនីមួយៗ ឬមិនយឺតជាងចុងខែកុម្ភៈ នៃឆ្នាំបន្ទាប់ឡើយ។

ប្រការ ៣០៖ ការជូនដំណឹងសម្រាប់មហាសន្និបាត និងមហាសន្និបាតវិសាមញ្ញ

តាមរយៈអគ្គលេខាធិការ ក្រុមប្រឹក្សាភិបាលត្រូវផ្ញើលិខិតជូនដំណឹងអំពីមហាសន្និបាតនីមួយៗ ដោយបញ្ជាក់នូវកាលបរិច្ឆេទ ពេលវេលា ទីកន្លែង និងរបៀបវារៈដល់សមាជិកទាំងអស់ តាមប្រៃសណីយ៍ ទូរសារ ឬអ៊ីមែល យោងតាមអាសយដ្ឋានរបស់ពួកគេដែលមាននៅក្នុងបញ្ជីឈ្មោះសមាជិក មិនឲ្យយឺតជាង ១៥ ថ្ងៃ មុនកិច្ចប្រជុំដែលបានគ្រោងទុកឡើយ។

ប្រការ ៣១៖ ក្រុម

ហាសិបមួយភាគរយ (៥១) នៃចំនួនសរុបនៃសមាជិកពេញសិទ្ធិបង្កើតបានជាក្រុមមួយនៅក្នុងមហាសន្និបាតប្រចាំឆ្នាំ និងមហាសន្និបាតសាមញ្ញ។

ដោយមិនប៉ះពាល់ដល់ចំណុចខាងលើ សមាជិកពេញសិទ្ធិគ្រប់រូបអាចតែងតាំងតំណាងម្នាក់ ដើម្បីតំណាងឲ្យពួកគេនៅក្នុងកិច្ចប្រជុំជាក់លាក់។

លិខិតុបករណ៍របស់តំណាង ត្រូវមានទម្រង់ដូចដែលក្រុមប្រឹក្សាភិបាល អាចកំណត់ម្តងម្កាល ហើយនឹងត្រូវបញ្ជូន ដើម្បីទៅដល់សមាគមនៅទីស្នាក់ការចុះបញ្ជីរបស់សមាគម មិនឲ្យយឺត



សមាគមបញ្ជាក់ងារបញ្ជូនទំនិញកម្ពុជា

CAMBODIA FREIGHT FORWARDERS ASSOCIATION

ជាងម្ភៃបួន (២៤) ម៉ោង មុនពេលវេលាដែលបានកំណត់សម្រាប់កិច្ចប្រជុំនោះ បើមិនដូច្នោះទេ តំណាងនោះនឹងត្រូវបានចាត់ទុកថា ពុំមានសុពលភាពឡើយ។

ប្រការ ៣២៖ ការខកខានមិនមានក្រុមគ្រប់គ្រាន់

ប្រសិនបើពុំមានក្រុមទេនោះ ហើយរយៈពេលមួយម៉ោងបានកន្លងផុតទៅក្រោយពេលកោះប្រជុំ ដែលបានគ្រោងទុក នៅពេលនោះ៖

- ក. ប្រសិនបើមហាសន្និបាតត្រូវបានកោះធ្វើឡើងស្របតាមសំណើរបស់សមាជិក មហាសន្និបាតនឹងត្រូវលុបចោល។
- ខ. ប្រសិនបើមហាសន្និបាត មិនត្រូវបានកោះធ្វើឡើង អនុលោមតាមសំណើ របស់សមាជិក មហាសន្និបាតនឹងត្រូវបានលើកពេល និងកោះធ្វើឡើងវិញក្នុង រយៈពេលសាមសិប (៣០) ថ្ងៃ ចាប់ពីកាលបរិច្ឆេទនៃកិច្ចប្រជុំលើកទីមួយ។ នៅក្នុងកិច្ចប្រជុំលើកទីពីរនេះ វត្តមានរបស់សមាជិកពេញសិទ្ធិក្នុងចំនួនណា ក៏ដោយ ត្រូវបានបង្កើតបានជាក្រុមមួយ។

ប្រការ ៣៣៖ សេចក្តីសម្រេច

សេចក្តីសម្រេចនៃមហាសន្និបាត លើកលែងតែមានចែងផ្សេងពីនេះនៅក្នុងលក្ខន្តិកៈនេះ នឹង ត្រូវសម្រេចដោយសំឡេងឆ្នោតភាគច្រើន។ ប្រសិនបើសំឡេងឆ្នោតស្មើគ្នា ទោះជាការបោះ ឆ្នោតដោយលើកដៃក្តី ការបោះឆ្នោតសម្ងាត់ ឬវិធីផ្សេងទៀតក្តី ប្រធានកិច្ចប្រជុំមានសំឡេង ឆ្នោតបន្ថែម និងសម្រេច។

ប្រការ ៣៤៖ ប្រធានមហាសន្និបាត

ប្រធាន គឺជាប្រធានមហាសន្និបាត ហើយប្រសិនបើប្រធានអវត្តមាន គឺអនុប្រធាន ឬប្រសិនបើ ទាំងប្រធាន និងអនុប្រធានអវត្តមាន គឺអភិបាលម្នាក់ ដែលត្រូវបានបោះឆ្នោតជ្រើសរើសដោយ អភិបាលដែលចូលរួម។ នីតិវិធីនេះនឹងត្រូវបានប្រើប្រាស់ សម្រាប់តែកិច្ចប្រជុំដែលប្រធាន និង អនុប្រធានអវត្តមានប៉ុណ្ណោះ។

ប្រការ ៣៥៖ វិធីបោះឆ្នោត



សមាគមបញ្ជាវិញ្ញាណកម្ម

CAMBODIA FREIGHT FORWARDERS ASSOCIATION

មានតែសមាជិកពេញសិទ្ធិប៉ុណ្ណោះមានសិទ្ធិបោះឆ្នោត ហើយសមាជិកពេញសិទ្ធិនីមួយៗមានសំឡេងឆ្នោតមួយ។ នៅក្នុងមហាសន្និបាត សេចក្តីសម្រេចណាមួយដែលស្នើឡើងសម្រាប់ការបោះឆ្នោតនឹងត្រូវសម្រេចដោយការលើកដៃ ឬវិធីផ្សេងទៀតដែលបង្ហាញយ៉ាងចំហអំពីរបៀបដែលសមាជិកមានវត្តមានស្នើសុំការបោះឆ្នោតជាសម្ងាត់។

ប្រការ ៣៦៖ កិច្ចការដែលធ្វើឡើងនៅក្នុងមហាសន្និបាតប្រចាំឆ្នាំ

បញ្ហានានាដែលត្រូវដោះស្រាយនៅក្នុងមហាសន្និបាតប្រចាំឆ្នាំ មានដូចជា៖

១. ពិចារណាលើរបាយការណ៍ប្រចាំឆ្នាំ ដែលបង្ហាញអំពីវឌ្ឍនភាពនៅក្នុងប្រតិបត្តិការរបស់ **ស.គ.ប.ទ.ក** ក្នុងអំឡុងរដ្ឋនៃឆ្នាំកន្លងមក។
២. ពិចារណាលើតារាងតុល្យការប្រចាំឆ្នាំ របាយការណ៍ចំណូលចំណាយ និងបញ្ជីចំណូលចំណាយសម្រាប់ឆ្នាំហិរញ្ញវត្ថុកន្លងមក ដែលត្រូវបានធ្វើសវនកម្មយ៉ាងត្រឹមត្រូវដោយសវនករ។
៣. ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល។
៤. ការតែងតាំងសវនករ។

ប្រការ ៣៧៖ កិច្ចការដែលធ្វើឡើងនៅក្នុងមហាសន្និបាតសាមញ្ញ

បញ្ហាដែលត្រូវត្រូវបានដោះស្រាយនៅក្នុងមហាសន្និបាតសាមញ្ញ គឺ៖

១. ការឯកភាពលើកំណត់ហេតុនៃមហាសន្និបាតសាមញ្ញកន្លងមក។
២. បញ្ហាផ្សេងទៀតដែលស្ថិតនៅក្រៅដែនអំណាចរបស់ក្រុមប្រឹក្សាភិបាល។
៣. បញ្ហាផ្សេងទៀតណាមួយ ដែលការជូនដំណឹងមិនតិចជាងដប់បួន (១៥) ថ្ងៃ ត្រូវបានផ្តល់ឲ្យជាលាយលក្ខណ៍អក្សរចំពោះ **ស.គ.ប.ទ.ក** ក្នុងលក្ខខណ្ឌថា កិច្ចប្រជុំអាចពិចារណាលើបញ្ហាណាមួយ ដែលទាក់ទងនឹងបញ្ហានោះការជូនដំណឹងបែបនេះមិន



សមាគមគ្រួសារបញ្ជូនទំនិញកម្ពុជា

CAMBODIA FREIGHT FORWARDERS ASSOCIATION

ត្រូវបានផ្តល់ជូន ប្រសិនបើសមាជិកបីភាគបួន (៣/៥) ដែលមានវត្តមាន យល់ព្រម ឲ្យមានការដោះស្រាយ និងពិភាក្សាអំពីបញ្ហានោះ។

ប្រការ ៣៨៖ ក្រុមនៅក្នុងមហាសន្និបាតវិសាមញ្ញ

នៅក្នុងមហាសន្និបាតវិសាមញ្ញ សមាជិកពេញសិទ្ធិ យ៉ាងហោចណាស់បីភាគបួន (៣/៥) ត្រូវ បង្កើតបានជាក្រុមមួយ។

ដោយមិនប៉ះពាល់ដល់ចំណុចខាងលើ សមាជិកពេញសិទ្ធិគ្រប់រូបអាចតែងតាំងតំណាងម្នាក់ឲ្យ ធ្វើជាតំណាងរបស់ពួកគេនៅក្នុងកិច្ចប្រជុំជាក់លាក់ណាមួយ។

លិខិតុបករណ៍របស់តំណាងត្រូវស្ថិតក្នុងទម្រង់ដូចដែលក្រុមប្រឹក្សាភិបាលអាចកំណត់ម្តងម្កាល និងត្រូវបញ្ជូនទៅដល់សមាគម នៅទីស្នាក់ការចុះបញ្ជីរបស់សមាគម មិនឲ្យយឺតជាងម្ភៃបួន (២៤) ម៉ោង មុនពេលវេលាកំណត់សម្រាប់កិច្ចប្រជុំនោះ បើមិនដូច្នោះទេ តំណាងនោះនឹងត្រូវ បានចាត់ទុកថា ពុំមានសុពលភាពឡើយ។

ប្រការ ៣៩៖ ការរៀបចំរបាយការណ៍

កិច្ចប្រជុំ និងកំណត់ហេតុកិច្ចប្រជុំក្រុមប្រឹក្សាភិបាល មហាសន្និបាត កិច្ចប្រជុំផ្សេងទៀតរបស់ សមាជិក និងកិច្ចប្រជុំរបស់អនុគណៈកម្មាធិការ នឹងត្រូវកត់ត្រាទុករៀងរាល់ពេលដែលកិច្ចប្រជុំ ត្រូវបានធ្វើឡើង ហើយត្រូវដាក់ជូនដើម្បីស្នើសុំការឯកភាពដោយកិច្ចប្រជុំបន្ទាប់។ កំណត់ហេតុ ដែលត្រូវបានឯកភាព អាចត្រូវបានពិនិត្យមើលដោយសមាជិក។

ផ្នែកទី ៨

ហិរញ្ញវត្ថុ មូលនិធិពិសេស និងគណនេយ្យ

ប្រការ ៤០៖ ឆ្នាំសារពើពន្ធ

ថ្ងៃទី៣១ នៃខែធ្នូ នៃឆ្នាំនីមួយៗ ត្រូវបានចាត់ទុកថាជាកាលបរិច្ឆេទបញ្ចប់ឆ្នាំគណនេយ្យរបស់ ស.គ.ប.ទ.ក។

ប្រការ ៤១៖ ការរៀបចំតារាងតុល្យការ



សមាគមបញ្ជាក់ងារបញ្ជូនទំនិញកម្ពុជា

CAMBODIA FREIGHT FORWARDERS ASSOCIATION

ក្រុមប្រឹក្សាភិបាលត្រូវរៀបចំតារាងតុល្យការ នៃឆ្នាំសារពើពន្ធកន្លងមក ដើម្បីដាក់ជូនសវនករ។ សវនករត្រូវបញ្ចប់រួចរាល់ នូវការពិនិត្យតារាងតុល្យការនោះ មិនឲ្យយឺតជាងកៅសិប (៩០) ថ្ងៃ មុនមហាសន្និបាតប្រចាំឆ្នាំ។

តារាងតុល្យការដែលបញ្ជាក់ដោយសវនករ ត្រូវដាក់ជូនដោយក្រុមប្រឹក្សាភិបាល ដើម្បីធ្វើការពិចារណា។

នៅពេលដាក់ជូនតារាងតុល្យការ ក្រុមប្រឹក្សាភិបាលក៏ត្រូវដាក់របាយការណ៍ដែលបង្ហាញអំពីវឌ្ឍនភាពនៅក្នុងប្រតិបត្តិការរបស់ **ស.ក.ប.ទ.ក** ទៅកាន់មហាសន្និបាតប្រចាំឆ្នាំ និងក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ ក្នុងរយៈពេលសាមសិប (៣០) ថ្ងៃ ក្រោយមហាសន្និបាត។

របាយការណ៍ដែលបង្ហាញអំពីវឌ្ឍនភាពនៅក្នុងប្រតិបត្តិការរបស់ **ស.ក.ប.ទ.ក** និងតារាងតុល្យការត្រូវរក្សាទុកនៅទីស្នាក់ការរបស់ **ស.ក.ប.ទ.ក** ដើម្បីឲ្យសមាជិកអាចពិនិត្យមើលបាន។

ប្រការ ៤២៖ អំណាចរបស់សវនករ

សវនករដែលត្រូវបានតែងតាំងដោយ **ស.ក.ប.ទ.ក** មានអំណាចក្នុងការពិនិត្យសៀវភៅ បញ្ជី និងឯកសារហិរញ្ញវត្ថុ ជាមួយនឹងបញ្ជី និងឯកសារទាំងនោះ។ ក្នុងន័យនេះ អភិបាលទាំងឡាយ និងបុគ្គលិកត្រូវជួយ និងបង្កភាពងាយស្រួលគ្រប់បែបយ៉ាងដល់ការពិនិត្យទាំងនេះ។

ប្រការ ៤៣៖ អាណត្តិគាហក

អាណត្តិគាហករបស់ **ស.ក.ប.ទ.ក** គឺជាបុគ្គលដែលកាន់មុខតំណែងជាប្រធាន អនុប្រធាន ហោរញ្ជិក និងអគ្គលេខាធិការ។ អាណត្តិគាហកណាម្នាក់ដែលលែងកាន់មុខតំណែងណាមួយខាងលើ នឹងត្រូវបញ្ចប់មុខតំណែងរបស់ខ្លួនជាអាណត្តិគាហករបស់ **ស.ក.ប.ទ.ក** ក្នុងពេលជាមួយគ្នា ហើយឧត្តរាធិការរបស់អាណត្តិគាហកចំពោះមុខតំណែងនោះ ត្រូវក្លាយជាអាណត្តិគាហករបស់ **ស.ក.ប.ទ.ក**។

អាណត្តិគាហកត្រូវបានផ្ទេរឲ្យនូវចលនទ្រព្យ និងអចលនទ្រព្យទាំងអស់ដែលជាកម្មសិទ្ធិរបស់ **ស.ក.ប.ទ.ក** ហើយត្រូវចាត់ចែងទ្រព្យសម្បត្តិទាំងនេះ តាមរបៀបមួយដូចដែលក្រុមប្រឹក្សា



សមាគមគ្រួសារបញ្ជូនទំនិញកម្ពុជា

CAMBODIA FREIGHT FORWARDERS ASSOCIATION

ភិបាលអាចណែនាំ។ អាណត្តិគាហកទាំងឡាយមិនត្រូវលក់ ដក ឬផ្ទេរទ្រព្យសម្បត្តិណាមួយ របស់ **ស.គ.ប.ទ.ក** ដោយគ្មានការយល់ព្រម និងការអនុញ្ញាតពីក្រុមប្រឹក្សាភិបាលឡើយ។

ប្រការ ៤៤៖ សៀវភៅបញ្ជី និងឯកសារហិរញ្ញវត្ថុ

សៀវភៅបញ្ជី និងឯកសារហិរញ្ញវត្ថុទាំងអស់ទាក់ទងនឹង **ស.គ.ប.ទ.ក** ត្រូវរក្សាទុកនៅ ទីស្នាក់ការរបស់ **ស.គ.ប.ទ.ក** នឹងស្ថិតក្រោមការត្រួតពិនិត្យ និងទំនួលខុសត្រូវរបស់ ហោរញ្ជីក។

ប្រការ ៤៥៖ ទ្រព្យសម្បត្តិ និងហិរញ្ញវត្ថុរបស់ស.គ.ប.ទ.ក

រាល់ប្រាក់ ឬមូលនិធិទាំងអស់ដែល **ស.គ.ប.ទ.ក** បានទទួល ត្រូវបង់ចូលគណនីក្នុងឈ្មោះ របស់ **ស.គ.ប.ទ.ក** និងរក្សាទុកនៅធនាគារណាមួយ ដែលជ្រើសរើសដោយក្រុមប្រឹក្សា ភិបាល។ មូលប្បទានបត្រ និងប្រភេទផ្សេងទៀតនៃការទូទាត់លើគណនីនោះ ត្រូវចុះ ហត្ថលេខាដោយអាណត្តិគាហកចំនួនពីរនាក់។ ការទូទាត់នីមួយៗ និងទាំងអស់ ដែលស្មើនឹង ឬលើសពី ១.០០០,០០ ដុល្លារអាមេរិក (មួយពាន់ដុល្លារអាមេរិក) ត្រូវតែអនុញ្ញាតដោយសេចក្តី សម្រេចរបស់ក្រុមប្រឹក្សាភិបាល។

ប្រការ ៤៦៖ មូលនិធិពិសេស

ស.គ.ប.ទ.ក អាចស្វែងរកមូលនិធិពិសេសសម្រាប់អនុវត្តអាជីវកម្មរបស់ខ្លួន និងលើកកម្ពស់ វឌ្ឍនភាពរបស់ខ្លួន ដោយការអញ្ជើញបុគ្គលមិនមែនសមាជិក និងសមាជិកនានាឱ្យធ្វើ វិភាគទាន ឬចូលរួមនៅក្នុងសកម្មភាពស្របច្បាប់ផ្សេងទៀត តាមដែលក្រុមប្រឹក្សាភិបាលយល់ ឃើញថាសមស្រប។

មូលនិធិរបស់ **ស.គ.ប.ទ.ក** មិនអាចត្រូវបានប្រើប្រាស់ដោយសមាជិកក្រុមប្រឹក្សាភិបាល ដើម្បី ចូលរួមក្នុងព្រឹត្តិការណ៍រៀនរូបមូលនិធិគ្រប់ប្រភេទឡើយ រួមមានជាអាទិ៍ ពិធីបុណ្យសព និង អាពាហ៍ពិពាហ៍...។

លិខិតអញ្ជើញដែល **ស.គ.ប.ទ.ក** បានទទួល នឹងត្រូវបានចាត់ទុកថាបានផ្ញើទៅកាន់សមាជិក របស់ខ្លួន និងបញ្ជូនបន្តតាមការជាក់ស្តែង។

ផ្នែកទី ៩



សមាគមបញ្ជាក់ងារបញ្ជូនទំនិញកម្ពុជា

CAMBODIA FREIGHT FORWARDERS ASSOCIATION

ការកែប្រែលក្ខន្តិកៈ ការរំលាយ និងការជម្រះបញ្ជី

ប្រការ ៤៧៖ ការកែប្រែលក្ខន្តិកៈ

ការកែប្រែណាមួយចំពោះ ការផ្លាស់ប្តូរនៅក្នុង ការកាត់បន្ថយ ឬការបន្ថែមចំពោះលក្ខន្តិកៈ អាចត្រូវបានធ្វើឡើង តែតាមរយៈសេចក្តីសម្រេចរបស់មហាសន្និបាតវិសាមញ្ញ ដែលមានសំឡេងឆ្នោតគាំទ្រ មិនតិចជាងបីភាគបួន (៣/៤) នៃចំនួនសមាជិកពេញសិទ្ធិសរុបដែលមានវត្តមាននៅក្នុងមហាសន្និបាតប៉ុណ្ណោះ។

ប្រការ ៤៨៖ ការរំលាយ ស.គ.ប.ទ.ក

ស.គ.ប.ទ.ក អាចត្រូវបានរំលាយដោយសារមូលហេតុដូចខាងក្រោម៖

- ១. មហាសន្និបាតវិសាមញ្ញបោះឆ្នោតគាំទ្រការរំលាយ ដែលមានសំឡេងឆ្នោត មិនតិចជាងបីភាគបួន (៣/៤) នៃចំនួនសមាជិកពេញសិទ្ធិសរុប ដែលចូលរួមនៅក្នុងមហាសន្និបាត។
- ០២. **ស.គ.ប.ទ.ក** ក្លាយជាក្រុមធន។
- ៣. ច្បាប់នៃព្រះរាជាណាចក្រកម្ពុជាបង្គាប់ឲ្យធ្វើការរំលាយ **ស.គ.ប.ទ.ក**។

ប្រការ ៤៩៖ ការជម្រះបញ្ជី

ការជម្រះបញ្ជីត្រូវធ្វើឡើងក្រោយពីរំលាយ **ស.គ.ប.ទ.ក** ដោយសារមូលហេតុណាមួយក្នុងចំណោមមូលហេតុទាំងឡាយដែលមានបញ្ជាក់នៅក្នុងប្រការ ៤៨។ ក្នុងករណីនៃការរំលាយមហាសន្និបាតវិសាមញ្ញមួយត្រូវបោះឆ្នោតលើការជ្រើសរើសអ្នកជម្រះបញ្ជីផងដែរ។

ប្រសិនបើមានទ្រព្យសម្បត្តិណាមួយរបស់ **ស.គ.ប.ទ.ក** នៅសល់ក្រោយពីការជម្រះបញ្ជី ទ្រព្យសម្បត្តិនោះត្រូវប្រគល់ទៅឲ្យនីតិបុគ្គលម្នាក់ ឬច្រើននាក់នៅក្នុងប្រទេសកម្ពុជា ដែលកម្មវត្ថុរបស់នីតិបុគ្គលនោះពាក់ព័ន្ធនឹងសប្បុរសធម៌ យោងតាមសេចក្តីសម្រេចរបស់មហាសន្និបាតវិសាមញ្ញ។



សមាគមបញ្ជាក់ងារបញ្ជូនទំនិញកម្ពុជា

CAMBODIA FREIGHT FORWARDERS ASSOCIATION

ផ្នែកទី ១០

បញ្ញត្តិបណ្តោះអាសន្ន

ប្រការ ៥០៖ ក្រុមប្រឹក្សាភិបាលបណ្តោះអាសន្ន

ក្រោយពីក្រសួងមហាផ្ទៃបានផ្តល់ការអនុញ្ញាតឲ្យបង្កើត **ស.គ.ប.ទ.ក** ស្ថាបនិកទាំងអស់ត្រូវធ្វើសកម្មភាពជាក្រុមប្រឹក្សាភិបាលបណ្តោះអាសន្ន រហូតទាល់តែក្រុមប្រឹក្សាភិបាលត្រូវបានបោះឆ្នោតជ្រើសរើស យោងតាមបញ្ញត្តិទាំងឡាយនៃលក្ខន្តិកៈនេះ។ ការបោះឆ្នោតជ្រើសរើសបែបនេះ ត្រូវធ្វើឡើងក្នុងរយៈពេលមួយរយៈពេល (១២០) ថ្ងៃ ចាប់ពីកាលបរិច្ឆេទនៃការទទួលបានការទទួលស្គាល់ជាលាយលក្ខណ៍អក្សរអំពីការបង្កើត **ស.គ.ប.ទ.ក** ពីក្រសួងមហាផ្ទៃ។

យោងតាមបញ្ញត្តិនៅក្នុងកថាខណ្ឌទីមួយនៃប្រការ ៥០ នេះ ប្រសិនបើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលលើកដំបូង ធ្វើឡើងតិចជាងបី (៣) ខែ មុនបញ្ចប់ឆ្នាំសារពើពន្ធរបស់ **ស.គ.ប.ទ.ក** ពេលនោះ កាលបរិច្ឆេទបញ្ចប់ឆ្នាំសារពើពន្ធរបស់ **ស.គ.ប.ទ.ក** នឹងត្រូវបានចាត់ទុកថាជាកាលបរិច្ឆេទចាប់ផ្តើម សម្រាប់គោលបំណង គណនាអាណត្តិនៃមុខតំណែងរបស់អភិបាល យោងតាមប្រការ ១៨។

ប្រការ ៥១៖ ឋានៈរបស់ស្ថានិក

សម្រាប់គោលបំណងនៃប្រការ ៩ ស្ថានិកទាំងអស់ត្រូវធ្វើសកម្មភាពជាសមាជិកពេញសិទ្ធិ។

ប្រការ ៥២៖ ការជូនដំណឹងដល់សមាជិក

រាល់ការជូនដំណឹងទាំងអស់ដែលត្រូវបានផ្ញើ ឬតម្រូវដោយលក្ខន្តិកៈនេះឲ្យផ្ញើទៅកាន់សមាជិកទាំងឡាយ នឹងត្រូវចាត់ទុកថាបានធ្វើឡើងយ៉ាងត្រឹមត្រូវ ប្រសិនបើ **ស.គ.ប.ទ.ក** បានផ្ញើវាដោយផ្ទាល់ខ្លួន (មានចុះហត្ថលេខាទទួល) ឬតាមរយៈអាជ្ញាធរប្រៃសណីយ៍ ប្រៃសណីយ៍ជាទៀងទាត់ ទូរសារ ឬអ៊ីមែលដែលផ្ញើទៅកាន់សមាជិក ឬតំណាងពេញសិទ្ធិរបស់ពួកគេ តាមអាសយដ្ឋានដែលមានបង្ហាញនៅក្នុងបញ្ជីឈ្មោះសមាជិក។

ប្រការ ៥៣៖ កាលបរិច្ឆេទមានប្រសិទ្ធភាព

លក្ខន្តិកៈនេះមានប្រសិទ្ធភាពនៅកាលបរិច្ឆេទដែលក្រសួងមហាផ្ទៃបានទទួលស្គាល់ការបង្កើត និងការស្ថាបនា **ស.គ.ប.ទ.ក**។
យល់ព្រម និងទទួលយកដោយសមាជិកគណៈកម្មាធិការ Protém៖



សមាគមគ្រួសារបញ្ជូនទំនិញកម្ពុជា

CAMBODIA FREIGHT FORWARDERS ASSOCIATION

លោក ស៊ុន ចន្ទី
ប្រធាន

លោក ញាណ សុកុល
អនុប្រធាន

លោក ឡាំ ហៃ
អគ្គលេខាធិការ

លោក ស៊ុន សុរិយា
ហោរញ្ជីក

លោកស្រី អ៊ូ សុគីក្រ
មន្ត្រីវិជ្ជាជីវៈ

លោក សំ ពីរ
មន្ត្រីចុះបញ្ជី

លោក សៀង សុវិន្ទ
ទំនាក់ទំនងសាធារណៈ

ភ្នំពេញ ថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០០៨
បានកែសម្រួល៖ ថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០១១
បានកែសម្រួល៖ ថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៤

